



From  
the People of Japan



## PRESS RELEASE

9 May 2022

### Japan Provides \$1.175 Million for Emergency COVID-19 Response in Cambodia's Health Care System through UNFPA Cambodia

The Government of Japan has granted funding of US\$ 9,259,141 from the Fiscal Year 2021 supplementary budget to UNFPA for an emergency response to COVID-19 in 13 countries across four regions: Asia and the Pacific, the Arab States, Eastern and Southern Africa, and Western and Central Africa. More than US\$ 1 million of this funding will be used to support the Royal Government of Cambodia in building resilient and responsive health care systems to ensure that vulnerable populations in key target areas have continuous access to quality Sexual Reproductive Maternal and Neonatal Health (SRMNH) services and information during the COVID-19 pandemic.

Globally, the COVID-19 pandemic has widely disrupted access to essential health services, including SRMNH and Emergency Obstetric and Newborn Care (EmONC), which are considered imperative for saving the lives of women and babies, and Cambodia is no exception. The pandemic has impacted on the continuation of all essential SRMNH health services and the utilization of those services. It has also affected capacity development initiatives for health care providers, especially the in-person, skill-building activities that ensure the quality of services. The increase in violence against women during the pandemic is another urgent concern; there is mounting evidence that victims of violence are seeking support via the internet more than ever before. In addition, opportunities for young people to access SRMNH information have been limited by the suspension of in-person schooling. The pandemic, which has been unprecedented, has highlighted the fact that emerging infectious disease exacerbates existing inequalities among vulnerable populations. Integrated health systems will be required to strengthen their approach in order to endure the ongoing pandemic and be better prepared for any future shocks.

This partnership will give UNFPA Cambodia the opportunity to work closely with key Government ministries, particularly the Ministry of Health, the Ministry of Women's Affairs, and the Ministry of Education Youth and Sport, to focus on:

- Enhancing EmONC in Northeastern provinces through the provision of life-saving equipment and means of referral, such as ambulances;
- Building the capacity of the healthcare workforce and enhancing the provision of essential SRMNH services by expanding E-learning platforms and introducing telemedicine;
- Improving access to essential SRMNH information and services for vulnerable populations, including young people and gender-based violence survivors, through the use of innovative digital platforms.

His Excellency Mr. Mikami Masahiro, Ambassador Extraordinary and Plenipotentiary of Japan to the Kingdom of Cambodia says, *"Ensuring universal access to sexual and reproductive health care services*

*and information is imperative for protecting the lives, dignity and safety of women, newborns and young people, as well as promoting their well-being." He then goes on to confirm that "The Government of Japan is committed to supporting the Royal Government of Cambodia in its response to the COVID-19 crisis and recovery. We are confident that our contribution through UNFPA will have a significant and sustainable impact, particularly on vulnerable populations, and will accelerate progress towards the achievement of Sustainable Development Goal 3, which relates to health and well-being for all, and Goal 5, which relates to gender equality and the empowerment of all women and girls. "*

*Mr. Golden Mulio, Representative a.i., UNFPA Cambodia says, "I am extremely grateful to the people and the Government of Japan for the timely and generous support they are providing. It will help us to build a resilient and responsive health care system in Cambodia and ensure vulnerable populations have access to quality SRMNH services and information during this unprecedented global COVID-19 pandemic. This contribution will also allow us to further enhance EmONC functions in order to save lives and will support the introduction of new digital technologies for better health care and well-being using the 'build back better' strategy."*

UNFPA is the United Nations sexual and reproductive health agency. Its mission is to deliver a world where every pregnancy is wanted, every childbirth is safe and every young person's potential is fulfilled. UNFPA has been present in Cambodia since 1993 and has supported the Royal Government of Cambodia's progress towards achieving the Sustainable Development Goals identified at the 1994 International Conference on Population and Development (ICPD). Its overall goal is to achieve universal access to services and information on sexual reproductive health and rights and reduce maternal mortality and it is doing this by applying the principles, set out in the 2030 Agenda, of "leaving no one behind" and "reaching the furthest behind first".

\*\*\*\*\*



From  
the People of Japan



## សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២

### រាជរដ្ឋាភិបាលជប៉ុនផ្តល់មូលនិធិ ១,១៧៥ លានដុល្លារ សម្រាប់ការឆ្លើយតប បន្ទាន់ទៅនឹងជំងឺកូវីដ-១៩ ក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈមូលនិធិ សហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២: រាជរដ្ឋាភិបាលជប៉ុន បានផ្តល់មូលនិធិចំនួន ៩.២៥៩.១៤១ដុល្លារ បន្ថែមថវិកា ឆ្នាំ ២០២១ ដល់ UNFPA ដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ-១៩ ដល់ប្រទេសចំនួន ១៣ ស្ថិតនៅក្នុងតំបន់ចំនួន៤ គឺ: អាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា អាហ្វ្រិកអាគ្នេយ៍ និងអាហ្វ្រិកខាងលិច/កណ្តាល។ ថវិកាជាង ១ លានដុល្លារ នៃមូលនិធិ សរុបនេះ នឹងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងឆ្លើយតបទៅតាមម្រូវ ការ ដើម្បីធានាថាប្រជាជនដែលងាយរងគ្រោះក្នុងតំបន់គោលដៅនៅតែបន្តទទួលបាននូវសេវាសុខភាពផ្លូវភេទ សុខភាព បន្តពូជ សុខភាពមាតានិងទារក (SRMNH) ប្រកបដោយគុណភាព និងព័ត៌មានចាំបាច់ក្នុងអំឡុងពេលរាតត្បាតនៃជំងឺ កូវីដ-១៩ ។

នៅទូទាំងពិភពលោក ការរាតត្បាតនៃជំងឺកូវីដ-១៩ ជាទូទៅបានរំខានដល់ការទទួលបានសេវាសុខភាពសំខាន់ៗ រួមមាន SRMNH និង សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភពនិងការថែទាំទារកទើបនឹងកើត (EmONC) ដែលត្រូវបានចាត់ទុកថាកត្តា ចាំបាច់មានសារៈសំខាន់ក្នុងការជួយសង្គ្រោះជីវិតស្ត្រីនិងទារក សូម្បីតែប្រទេសកម្ពុជាក៏ចាត់ទុកសេវាទាំងនោះមានសារៈ សំខាន់ណាស់។ ការរាតត្បាតនៃជំងឺកូវីដ-១៩ បានប៉ះពាល់ដល់ការបន្តផ្តល់សេវាសុខភាព SRMNH សំខាន់ៗទាំងអស់ និងការប្រើប្រាស់សេវាកម្មទាំងនោះ។ វាក៏បានប៉ះពាល់ដល់ការផ្តួចផ្តើមអភិវឌ្ឍន៍សមត្ថភាពអ្នកផ្តល់សេវាសុខាភិបាល ជាពិសេសសកម្មភាពកសាងជំនាញដោយផ្ទាល់ ដើម្បីធានាបាននូវគុណភាពនៃការផ្តល់សេវាសុខភាពទាំងអស់។ ការកើន ឡើងនៃអំពើហិង្សាលើស្ត្រីក្នុងអំឡុងពេលជំងឺរាតត្បាតគឺជា កង្វល់បន្ទាន់មួយទៀត ដែលមានការរកឃើញកាន់តែច្រើន ឡើងដែលថាជនរងគ្រោះនៃអំពើហិង្សាកំពុងស្វែងរកការគាំទ្រតាមប្រព័ន្ធអ៊ីនធឺណិតច្រើនជាងពេលមុនៗ។ លើសពីនេះ ឱកាសសម្រាប់យុវជនក្នុងការទទួលបានព័ត៌មានចាំបាច់ SRMNH ត្រូវបានកម្រិតដោយការផ្អាកការសិក្សាដោយផ្ទាល់នៅ តាមសាលារៀន។ ជំងឺរាតត្បាតដែលមិនធ្លាប់មានពីមុនមក បានគូសបញ្ជាក់ពីការពិតដែលថា ជំងឺឆ្លងដែលកំពុងកើតឡើង នេះ ធ្វើឱ្យវិសមភាពដែលមានស្រាប់កាន់តែធ្ងន់ធ្ងរឡើងក្នុងចំណោមប្រជាជនដែលងាយរងគ្រោះ។ ហើយតម្រូវឱ្យមានវិធី សាស្ត្រពង្រឹងប្រព័ន្ធសុខាភិបាលសហហរណកម្ម ដើម្បីអាចស៊ូទ្រាំនឹងរោគរាតត្បាតដែលកំពុងបន្តកើតមាន និងត្រៀមខ្លួន ឱ្យកាន់តែប្រសើរឡើងសម្រាប់គ្រោះមហន្តរាយនាពេលខាងមុខ។

ជាមួយភាពជោគជ័យនេះ UNFPA ប្រចាំនៅកម្ពុជា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងរដ្ឋាភិបាលសំខាន់ៗមួយចំនួន រួមមាន ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី និងក្រសួងអប់រំ យុវជន និងកីឡា ផ្ដោតជាសំខាន់លើ៖

- លើកកម្ពស់សេវា EmONC នៅក្នុងខេត្តកាកាត្យសាន តាមរយៈការផ្តល់ឧបករណ៍សង្គ្រោះជីវិត និងមធ្យោបាយបញ្ជូនដែលមានដូចជា រថយន្តសង្គ្រោះបន្ទាន់ ជាដើម។
- កសាងសមត្ថភាពអ្នកផ្តល់សេវាសុខាភិបាល និងការលើកកម្ពស់ការផ្តល់សេវា SRMNH សំខាន់ៗតាមរយៈការពង្រីកវេទិកាសិក្សាតាមរយៈអេឡិចត្រូនិក និងសេវាថែទាំសុខភាពពីចម្ងាយ។
- ធ្វើឱ្យកាន់តែប្រសើរឡើងនូវលទ្ធភាពទទួលបានព័ត៌មានចាំបាច់ និងសេវា SRMNH សម្រាប់ប្រជាជនងាយរងគ្រោះរួមទាំង យុវជន និង ជនរងគ្រោះដោយសារអំពើហិង្សាផ្នែកលើយេនឌ័រ តាមរយៈការប្រើប្រាស់វេទិកាឌីជីថលនានានុវត្ត។

ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា "ការធានានូវលទ្ធភាពទទួលបានជាសកលនូវសេវាថែទាំសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ និងការផ្តល់ព័ត៌មានសំខាន់ៗ គឺជាកត្តាចាំបាច់សម្រាប់ការការពារជីវិត សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ស្ត្រី ទារកទើបនឹងកើត និងយុវជន ក៏ដូចជាលើកកម្ពស់សុខុមាលភាព និងសុខភាពរបស់ពួកគេ"។ លោកឯកអគ្គរាជទូតបានបញ្ជាក់ថា "រាជរដ្ឋាភិបាលជប៉ុនប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ និងការស្តារឡើងវិញ។ យើងជឿជាក់យ៉ាងមុតមាំថាការចូលរួមចំណែករបស់យើងតាមរយៈ UNFPA នឹងមានផលជះសំខាន់និងប្រកបដោយចីរភាព ជាពិសេសទៅលើប្រជាជនងាយរងគ្រោះ និងជម្រុញវឌ្ឍនភាពក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គោលដៅទី៣ ស្តីពីសុខភាពនិងសុខុមាលភាពសម្រាប់ទាំងអស់គ្នា គោលដៅទី ៥ ស្តីពីសមភាពយេនឌ័រនិងពង្រឹងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្ត្រី។"

លោក Golden Mulilo តំណាងស្តីទី UNFPA ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា "ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជននិងរាជរដ្ឋាភិបាលជប៉ុន សម្រាប់ការគាំទ្រទាន់ពេលនិងផ្តល់ជំនួយសប្បុរសធម៌ក្នុងការជួយយើងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលដែលធន់នឹងឆ្លើយតបក្នុងប្រទេសកម្ពុជា ដើម្បីធានាឱ្យបានថាប្រជាជនងាយរងគ្រោះជាពិសេសស្ត្រី និងក្មេងស្រី ទទួលបានសេវា SRMNH និងព័ត៌មានចាំបាច់ប្រកបដោយគុណភាព ក្នុងកំឡុងពេលរោគរាតត្បាតនៃជំងឺកូវីដ-១៩ជាសកលដែលមិនធ្លាប់មានពីមុនមក។ ការរួមចំណែកនេះ នឹងអនុញ្ញាតឱ្យយើងអាចលើកកម្ពស់បន្ថែមនូវសេវា EmONC ដើម្បីអាចសង្គ្រោះជីវិត និងណែនាំនូវបច្ចេកវិទ្យាឌីជីថលថ្មីៗសម្រាប់ការថែទាំសុខភាព និងសុខុមាលភាពកាន់តែប្រសើរឡើងជាយុទ្ធសាស្ត្រដើម្បី "ការកសាងឡើងវិញឱ្យកាន់តែប្រសើរឡើង។"

UNFPA គឺជា ទីភ្នាក់ងារសុខភាពផ្លូវភេទ និងសុខភាពបន្តពូជនៃអង្គការសហប្រជាជាតិ ដែលធានាថា ការមានផ្ទៃពោះតាមប្រាថ្នា ការសម្រាលកូនមានសុវត្ថិភាព ហើយសក្តានុពលរបស់មនុស្សវ័យក្មេងគ្រប់រូបត្រូវបានបំពេញ។ UNFPA មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៣ ហើយបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាការពង្រឹងវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសន្តិសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍ (ICPD)។ គោលដៅរួមនោះគឺ ដើម្បីសម្រេចបាននូវការប្រើប្រាស់ និងការទទួលបានសេវានិងព័ត៌មានចាំបាច់ស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ និងកាត់បន្ថយមរណភាពមាតាជាសកល ដែលកំពុងត្រូវបានអនុវត្តគោលការណ៍ដែលសម្រេចឱ្យបានកំណត់ក្នុងរបៀបវារៈឆ្នាំ ២០៣០ ដោយ "មិនទុកនរណាម្នាក់ចោលឡើយ" និង "ឈានដល់ទីតាំងឆ្ងាយបំផុតមុនគេ" ។

\*\*\*\*\*